

សេចក្តីថ្លែងការណ៍រួម

"រាជរដ្ឋាភិបាលត្រូវមានវិធានការម៉ឺងម៉ាត់ដើម្បីធានា សុខភាព និងសុវត្ថិភាពដល់កម្មករនិយោជិត នៅកន្លែងការងារក្នុងពេលមានវិបត្តិជំងឺកូវីដ ១៩"

យើងខ្ញុំជាតំណាងសហព័ន្ធសហជីព សមាគម សហគមន៍ អង្គការសង្គមស៊ីវិលជាតិ ធ្វើការលើ វិស័យ សិទ្ធិការងារ និងសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា ចូលរួមជាមួយបណ្តាញយុទ្ធនាការជាសកល ដើម្បីសុខភាព និងសុវត្ថិភាពនៅកន្លែងការងារនៅក្នុង (ទិវារត្តនាជាតិ ដើម្បីរំលឹកដល់ការចងចាំដល់កម្ម ករ) ដែលទិវានេះរៀបចំឡើងនៅថ្ងៃទី ២៤ ខែមេសា ជារៀងរាល់ឆ្នាំដើម្បីជំរុញឱ្យភាគីពាក់ព័ន្ធទទួល ស្គាល់ពីសារៈសំខាន់ក្នុងការជំរុញ លើកកម្ពស់ សុខភាព និងសុវត្ថិភាពនៅកន្លែងការងារសម្រាប់កម្មករ យោជិតនៅគ្រប់ទីកន្លែងការងារនៅទូទាំងពិភពលោក ក៏ដូចជាក្នុងប្រទេសកម្ពុជា។

សុខភាព និង សុវត្ថិភាពនៅកន្លែងការងារមានសារៈសំខាន់បំផុតក្នុងការចូលរួមចំណែកពី សំណាក់ភាគីនិយោជក សហជីព រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល ដើម្បីរួម សកម្មភាពរួម យកឈ្នះលើ ជំងឺរាតត្បាត កូវីដ ១៩ ដែលកំពុងកើតឡើងនៅក្នុងប្រទេសកម្ពុជាក៏ដូចជា បណ្តាប្រទេសនានានៅលើសកលលោក។ ជំងឺរាតត្បាត កូវីដ ១៩ បានធ្វើឱ្យយើងជួបនូវបញ្ហាប្រឈម នានាក្នុងការរក្សាបាននូវដំណើរការផលិតភាព នៅពេលដែលសុខភាពនិងសុវត្ថិភាពសម្រាប់កម្មករ និយោជិតមិនត្រូវបានយកចិត្តទុកដាក់ជាចម្បងនៅកន្លែងការងារ។ និយោជកជាច្រើនបានទទួលស្គាល់ ថា ការធានាសុខភាព និងសុវត្ថិភាពនៅកន្លែងការងារមានសារៈប្រយោជន៍សំខាន់ផ្នែកសេដ្ឋកិច្ច និង ផលិតកម្មនៅកន្លែងការងារ។ សហជីពមើលឃើញពីសារៈសំខាន់ជារាជរដ្ឋាភិបាលចំពោះ "សុវត្ថិភាពពីជំងឺ កូវីដ ១៩" នៅកន្លែងការងារ គឺជាអ្វីដែលត្រូវយកចិត្តទុកដាក់បន្ថែមទៀតពីសំណាក់រាជរដ្ឋាភិបាល និង និយោជក ក៏ប៉ុន្តែកម្មករនិយោជិតភាគច្រើននាពេលបច្ចុប្បន្ននៅតែប្រឈមទៅនឹង "សុវត្ថិភាពពីជំងឺ រាតត្បាតកូវីដ ១៩" នៅកន្លែងការងារ ហើយករណីនេះធ្វើឱ្យមានហានិភ័យខ្ពស់ក្នុងការយកឈ្នះលើជំងឺ រាតត្បាតក៏កាចសាហាវមួយនេះ ដើម្បីធានាឱ្យមានការស្តារឡើងវិញនូវសុខុមាលភាពប្រជាពលរដ្ឋ កម្មករនិយោជិតគ្រប់វិស័យ ការស្តារឡើងវិញនូវសេដ្ឋកិច្ចជាតិ ស្ថេរភាព និងសណ្តាប់ធ្នាប់សង្គមនៅ ក្នុងប្រទេសកម្ពុជានាពេលខាងមុខ។

ហេតុការណ៍បាក់រលំអគារនៅពេលកំពុងសាងសង់នៅខេត្តព្រះសីហនុកាលពីឆ្នាំ២០១៩ និង បាក់រលំអគារនៅពេលកំពុងសាងសង់នៅខេត្តកែប នៅឆ្នាំ២០២០ គឺជាសោកនាដកម្ម សម្រាប់កម្មករ និងយោជិកបម្រើការងារនៅក្នុងវិស័យឧស្សាហកម្មសំណង់នៅក្នុងប្រទេសកម្ពុជា។ បន្ទាប់ពីព្រឹត្តិការណ៍ នៃការបាក់រលំអគារទាំងពីរនេះ យើងបានតាមដាន និង សង្កេតឃើញថា រាជរដ្ឋាភិបាលតាមរយៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រកឃើញថាមានការដ្ឋានសំណង់ពុំមានលិខិត អនុញ្ញាតសាងសង់ជាច្រើនដែលខុសបច្ចេកទេសសាងសង់កើតឡើងជាហូរហែ ធ្វើឲ្យប៉ះពាល់ដល់ស ណ្តាប់ធ្នាប់សាធារណៈ កម្មករជាច្រើននាក់ត្រូវបានរងគ្រោះថ្នាក់ការងារ និងឱ្យបាត់បង់អាយុជីវិតបន្ត បន្ទាប់ជារៀងរាល់ឆ្នាំ។ ដោយឡែកនៅក្នុងវិស័យកាត់ដេរ ដេរស្បែកជើងក៏ប្រឈមទៅនឹងគ្រោះថ្នាក់ ការងារដែលកើតចេញពីប្រព័ន្ធធ្វើដំណើររបស់កម្មករនិយោជិកពីផ្ទះទៅកន្លែងធ្វើការ ពីកន្លែងធ្វើការ មកផ្ទះតាមរយៈប្រព័ន្ធធ្វើដំណើរតាមរថយន្តដែលមិនមានបច្ចេកទេសសុវត្ថិភាពត្រឹមត្រូវ មានការ ដាក់ចំនួនកម្មករលើសលប់ មិនមានការតាមដានត្រួតពិនិត្យផ្នែកសុវត្ថិភាព ប្រឈមទៅនឹងគ្រោះថ្នាក់ ក្នុងពេលធ្វើដំណើរដោយកម្មករជាច្រើននាក់ត្រូវបានបាត់បង់អាយុជីវិត ប្រឈមទៅនឹងបញ្ហាគ្រោះ ថ្នាក់ចរាចរណ៍នៅតាមដងផ្លូវអំឡុងពេលធ្វើដំណើរ។

គួរតែដល់ពេលក្នុងការធ្វើកំណែទម្រង់ប្រព័ន្ធគោលនយោបាយរបស់រដ្ឋដើម្បីជំរុញឱ្យមានការ លើកកម្ពស់ សុខភាព និង សុវត្ថិភាពនៅកន្លែងការងារ ហើយវិធានការនេះ ត្រូវធ្វើឡើងជាប្រចាំនៅ តាមបណ្តាក្រុមហ៊ុន សហគ្រាស និងគ្រឹះស្ថាននានា។ ការរៀបចំទីកន្លែងសមរម្យសម្រាប់កម្មករប្រកប របរសេដ្ឋកិច្ចក្រៅប្រព័ន្ធក៏ជាកត្តាចាំបាច់ ដោយទាមទារឱ្យមានការចូលរួមពីភាគីពាក់ព័ន្ធរួមមាន ភាគី តំណាងកម្មករ អាជ្ញាធរមានសមត្ថកិច្ច និងអង្គការសង្គមស៊ីវិលក្នុងដំណើរការកំណែទម្រង់គោល នយោបាយថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិចាំបាច់នានាដើម្បីឱ្យមានការរៀបចំសណ្តាប់ធ្នាប់ របៀប រៀបរយក្នុងសង្គមសម្រាប់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅក្នុងប្រទេសកម្ពុជា។

ដោយឡែកយើងខ្ញុំជាតំណាងសហព័ន្ធសហជីព សមាគម សហគមន៍ អង្គការសង្គមស៊ីវិលជាតិ ដែលធ្វើការលើវិស័យ សិទ្ធិការងារ និងសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាសង្កេតឃើញថានៅក្នុងស្ថាន ភាពនៃការិករវាលដាលដំរីភាគត្បាត ជំងឺកូវីដ១៩ នាពេលបច្ចុប្បន្នមានផលប៉ះពាល់ជាខ្លាំងទៅដល់

ជីវភាព ជាពិសេស សុខភាព និង សុវត្ថិភាពការងាររបស់កម្មករនិយោជិកជាច្រើននាក់នៅកន្លែងការងារ ជាពិសេសកម្មករដែលកំពុងបម្រើការងារនៅក្នុងវិស័យកាត់ដេរ ដេរស្បែកជើង ផលិតផលធ្វើដំណើរ កម្មករសំណង់ សេវាកម្ម សណ្ឋាគារ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធទទួលរងគ្រោះថ្នាក់ការងារដែលកើតចេញ ពីវិបត្តិកូវីដ ១៩ ជាមួយនឹងវិធានការតឹងរ៉ឹងនៃការបិទខ្ទប់របស់រាជរដ្ឋាភិបាលនៅក្នុងតំបន់ក្រហមនិង តំបន់ដែលត្រូវបានបិទខ្ទប់នៅក្នុងរាជធានីភ្នំពេញ និង ក្រុងតាខ្មៅនៃខេត្តកណ្តាល។ គិតមកដល់ពេល នេះមានកម្មករប្រមាណជាងមួយពាន់នាក់ត្រូវបានរកឃើញមានឆ្លងជំងឺកូវីដ ១៩ នៅតាមបណ្តារោង ចក្រសរុបប្រមាណជាង ៩០ រោងចក្រនៅរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួនដែលជាភ្នាក់ងារម្តង បំផុតចំពោះសុខភាព និង សុវត្ថិភាពរបស់កម្មករ និងហានិភ័យដែលនឹងកើតមានឡើងនៅតាមបណ្តា រោងចក្រផ្សេងៗទៀតដែលមិនទាន់រកឃើញជំងឺកូវីដ ១៩ នៅកន្លែងការងារនៅឡើយ ហើយកម្មករ និយោជកនឹងប្រឈមទៅនឹងការប្រថុយប្រថានក្នុងការវិលត្រលប់ទៅកន្លែងធ្វើការងាររបស់ពួកគេវិញ នៅក្នុងស្ថានភាពដែលមិនទាន់មានការធានាពីសុខភាព និងសុវត្ថិភាពនៅកន្លែងការងារ។

ដោយមើលឃើញនូវហានិភ័យនិងបញ្ហាប្រឈមទៅលើ សុខភាពនិងសុវត្ថិភាពការងាររបស់កម្ម ករនិយោជិកនៅកន្លែងការងារជាចម្បង យើងខ្ញុំតំណាង សហព័ន្ធ សហជីព សមាគម អង្គការសង្គមស៊ី វិលជាតិ ដែលធ្វើការលើវិស័យសិទ្ធិការងារ និងសិទ្ធិមនុស្ស សូមធ្វើការស្នើដល់រាជរដ្ឋាភិបាល និងអ្នក ពាក់ព័ន្ធដូចខាងក្រោម៖

១. ស្នើឱ្យរាជរដ្ឋាភិបាលបង្កើតយន្តការធ្វើការជាមួយ តំណាងកម្មករនិយោជិក និយោជក អង្គការ សង្គមស៊ីវិលធ្វើការក្នុងវិស័យការងារ ដើម្បីកំណត់ យន្តការតាមដាន (ត្រួតពិនិត្យ និងវាយតម្លៃចំពោះ បញ្ហាសុខភាព និង សុវត្ថិភាពនៅកន្លែងការងារ ជាពិសេសនៅក្នុងក្នុងពេលមានការរីករាលដាល នៃ ជំងឺកូវីដ១៩ នៅតាមបណ្តាការដ្ឋាន សំណង់ និងក្រុមហ៊ុនសាងសង់នៅក្នុងរាជធានីភ្នំពេញនិងនៅតាម បណ្តាខេត្តនានា។
២. ជំរុញឱ្យមានការចុះធ្វើអធិការកិច្ចការងារជាប្រចាំប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ដើម្បីពិ និត្យមើលរំពើលក្ខខណ្ឌ សុខភាព និងសុវត្ថិភាពការងារ និងធ្វើការចុះបញ្ជីក្រុមហ៊ុនសាងសង់ទាំងនោះ ជាបន្ទាន់ជាមួយបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) នៅទូទាំងប្រទេសកម្ពុជា។
៣. ស្នើដល់រាជរដ្ឋាភិបាល និងនិយោជកផ្តល់កន្លែងស្នាក់នៅជូនកម្មករឱ្យបានសមរម្យ មានអនាម័យ និងយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការផ្តល់ជូនសម្ភារៈការពារបុគ្គល រួមមាន ម៉ាស់ អាគុណកន្លែង លាងសំអាតដៃ និងឧបករណ៍វាស់កម្ដៅឱ្យបានគ្រប់គ្រាន់ នៅកន្លែងការងារ តាមបណ្តារោងចក្រ សហ

គ្រាស គ្រឹះស្ថាននានា ដែលមិនទាន់បានអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល និងតាមការណែនាំ របស់អង្គការសុខភាពពិភពលោកដើម្បីធានាថាកម្មករមានសុវត្ថិភាពនៅកន្លែងការងារ។

៤. ស្នើឱ្យរាជរដ្ឋាភិបាលពិនិត្យលើប្រព័ន្ធផ្ទេងដំណើរបស់កម្មករ ប្រកបដោយប្រសិទ្ធភាព ធានាឱ្យមាន គម្លាតសង្គមក្នុងពេលធ្វើដំណើរអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ ១៩ នៅតាមបណ្តារោង ចក្រនានា។

៥. ស្នើដល់រាជរដ្ឋាភិបាលដាក់ចេញវិធានការដាក់លាក់នៅទីកន្លែងការងារដែលប្រឈមទៅនឹងហានិ ភ័យខ្ពស់ ជាពិសេសនៅតាមបណ្តារោងចក្រ និងអនុញ្ញាតឱ្យកម្មករឈប់សម្រាកក្នុងពេលវេលាមួយ សមស្រប ហើយនិយោជកត្រូវផ្តល់ប្រាក់ឈ្នួលជូនកម្មករនិយោជិតអំឡុងពេលឈប់សម្រាក។

៦. ស្នើដល់រាជរដ្ឋាភិបាលដាក់ចេញកម្មវិធីផ្តល់ជំនួយសង្គម ជំនួយសង្គ្រោះបន្ទាន់ រួមមានជាស្បៀង អាហារ និង សម្ភារៈចាំបាច់ប្រចាំថ្ងៃនានាបន្ថែមទៀតឱ្យបានទាន់ពេលវេលាក្នុងពេលនៃការបិទខ្ទប់ជា ពិសេសកម្មករនិងពេលរដ្ឋខ្វះខាតដែលស្ថិតនៅក្នុងតំបន់ក្រីក្រ។

៧. ស្នើដល់រាជរដ្ឋាភិបាល រៀបចំទីកន្លែងសមរម្យសម្រាប់អាជីវករ អ្នកលក់ដូរតាមដងផ្លូវ តាមទីផ្សារ និងនៅតាមទីសាធារណៈនានាប្រកបដោយអនាម័យ និងសុវត្ថិភាពនៅនឹងកន្លែង។

**ថ្ងៃពុធ ២៣ ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥
រាជធានីភ្នំពេញ ថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០២១**

សេចក្តីថ្លែងការណ៍នេះចូលរួមគាំទ្រដោយ៖

- ១. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)
- ២. សមាគមធាងត្នោត (STT)
- ៣. សមាគមបណ្តាញយុវជនកម្ពុជា (CYN)
- ៤. សម្ព័ន្ធសហជីពកម្ពុជា (CATU)
- ៥. សហព័ន្ធសហជីពឯករាជ្យ (INTUFE)
- ៦. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និង យុត្តិធម៌ នៅកម្ពុជា (ខុមហ្វ្រែល)
- ៧. សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
- ៨. សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
- ៩. សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC)
- ១០. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
- ១១. សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)

- ១២.សហព័ន្ធសហជីពជាតិនៃឧស្សាហកម្មវាយនភណ្ឌកាត់ (NIFTUC)
- ១៣.សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករនៃក្រុមហ៊ុនណាហ្គាវើលដ៍ (L.R.S.U)
- ១៤.អង្គការ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និង សិទ្ធិមនុស្ស (សង់ត្រាល់)
- ១៥.សហភាពផ្ទះសាមគ្គី (SH)
- ១៦.សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (លីកាដូ)
- ១៧.កម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)
- ១៨.អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC)
- ១៩.សហភាពការងារកម្ពុជា (CLC)
- ២០.អង្គការសមធម៌កម្ពុជា (EC)
- ២១.សហព័ន្ធសហជីពសេរីឯករាជ្យ (FUFU)
- ២២.សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (C.CAWDU)
- ២៣.សហព័ន្ធសហជីពកម្មករវិស័យដឹកជញ្ជូនកម្ពុជា (CTWF)
- ២៤.សហព័ន្ធសហជីពកម្មករនោយោជិតវិស័យឧស្សាហកម្មកម្ពុជា (CIWF)
- ២៥.សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIEWA)
- ២៦.សមាគមកសិករកដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ (FAPD)
- ២៧.សហព័ន្ធសហជីពកម្មនិយោជិតវិស័យទេសចរណ៍សេវាកម្មកម្ពុជា (CTSWF)
- ២៨. សហព័ន្ធសហជីពកម្មករកសិកម្មកម្ពុជា (CAWF)
- ២៩. សម្ព័ន្ធសហជីពសេរីស្ត្រីកាត់ដេរ (CFTUWT)
- ៣០. វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID)
- ៣១. សហជីពនិយោជិតទេសចរណ៍អាស៊ាន នៃសណ្ឋាគារ វ៉ាហ្វលឡើរ៉ូយ៉ាល់ (AEURLH)
- ៣២. សហជីពឯករាជ្យកំលាំងសាមីកម្មករ (WSSIU)
- ៣៣. អង្គការតម្លាភាពកម្ពុជា (TI)
- ៣៤. សម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម (CISA)
- ៣៥.សមាគមមន្ត្រីរាជការឯករាជ្យ (CICA)
- ៣៦.គណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោត ដោយសេរី និងត្រឹមត្រូវនៅកម្ពុជា (NICFEC)